



# Wise Wraparound ជាមួយ សេវាកម្មបន្ទាន់

យុវជន



## ដូច្នេះតើអ្វីជា WISE?

WISE គឺជាវិធីថ្មីដែលជួយយុវជនមានបញ្ហាសុខភាពផ្លូវចិត្តបានដោយឥតគិតថ្លៃនៅផ្ទះ ក្នុងសាលារៀន និងក្នុងសហគមន៍ ។ តាមរយៈ WISE យុវជនទទួលបានការព្យាបាល និងសេវាកម្មនិងជំនួយផ្សេងៗដើម្បីជួយពួកគេខិតជិតគោលដៅរបស់ពួកគេ ។ WISE ប្រើវិធីសាស្ត្រក្រុម និងយុវជនដែលចូលរួមក្នុង WISE មានក្រុមដែលធ្វើការជាមួយពួកគេ និងជួយសម្របសម្រួលសេវាកម្ម និងជំនួយ ។

## តើ WISE ខុសប្លែកពីសេវាកម្មផ្សេងទៀតយ៉ាងដូចម្តេច?

### កំណត់ និងសម្រេចគោលដៅរបស់អ្នកផ្ទាល់

អ្នកសមនឹងមានសម្លេង និងជម្រើសក្នុងសេវាកម្មដែលអ្នកទទួលបាន ។ ជាមួយជំនួយពីក្រុម WISE របស់អ្នក អ្នកនឹងកំណត់គោលដៅរបស់អ្នកផ្ទាល់ និងរៀបចំគម្រោងដើម្បីសម្រេចពួកវា ។

### អបអរកម្លាំងរបស់អ្នក

ក្រុម WISE របស់អ្នកនឹងកសាងពីអ្វីដែលដំណើរការល្អក្នុងជីវិតរបស់អ្នក និងអ្វីដែលអ្នកពូកែ មិនមែនត្រឹមតែបញ្ហាដែលអ្នកកំពុងប្រឈមមុខទេ ។

### ទទួលបានជំនួយពេលវេលា និងកន្លែងណាដែលអ្នកត្រូវការវា

សេវាកម្មវិបត្តិ WISE មានចំនួន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ ។ អ្នកនឹងអាចទទួលបានជំនួយពេលវេលាប្រាកដនិយមណាមួយដែលយល់ពីស្ថានភាពរបស់អ្នក និងអាចមកផ្ទះ សាលារៀន ឬកន្លែងណាក៏ដោយដែលអ្នកមានអារម្មណ៍ងាយស្រួល ។

### សម្លេង និងជម្រើសរបស់យុវជន

WISE ក៏ទទួលបានសាលាថែទាំយុវជនត្រូវការមានសម្លេង និងជម្រើសក្នុងការព្យាបាលរបស់ពួកគេ ។ វាមានន័យថាយុវជនត្រូវបានផ្តល់ឱកាសដែលពួកគេត្រូវការដើម្បីអនុញ្ញាតឱ្យធ្វើការសម្រេចចិត្តវិជ្ជមានទាក់ទងនឹងការថែទាំ និងការព្យាបាលរបស់ពួកគេក្នុងដំណើរការ WISE ។

## តើនរណាខ្លះអាចទទួលបាន WISE?

ដើម្បីទទួលបាន WISE អ្នកត្រូវតែមានអាយុក្រោម 21 ឆ្នាំ និងមានសិទ្ធិទទួលបាន Medicaid ។

យុវជនទាំងឡាយដែលមានអាយុលើសពី 13 ឆ្នាំ អាចស្នើសុំការពិនិត្យ WISE ដើម្បីដឹងថាពួកគេមានសិទ្ធិទទួលបាន (បើអ្នកមានអាយុក្រោម 13 ឆ្នាំ អ្នកត្រូវការការអនុញ្ញាតពីឪពុកម្តាយ ឬអាណាព្យាបាល) ។ WISE ទើបតែបានចាប់ផ្តើមក្នុងរដ្ឋវ៉ាស៊ីនតោន ។ ត្រឹម ខែមិថុនា ឆ្នាំ 2018 WISE នឹងមានគ្រប់រដ្ឋទាំងអស់ ។ ដើម្បីដឹងពេលវេលាដែល WISE នឹងមាននៅកន្លែងដែលអ្នករស់នៅ និងទាក់ទងនរណា ចូលគេហទំព័រ [www.dshs.wa.gov/dbhr/cbh-wise.shtml](http://www.dshs.wa.gov/dbhr/cbh-wise.shtml).

អ្នកក៏អាចរកព័ត៌មានអំពី WISE និងសេវាកម្ម និងជំនួយសុខភាពផ្លូវចិត្តផ្សេងទៀត ។ ដែលមាននៅក្នុងគំរូរបស់អ្នកនៅទីនេះ ៖ <https://www.dshs.wa.gov/bha/division-behavioral-health-and-recovery/mental-health-services-and-information> ឬដោយទូរស័ព្ទខ្សែជំនួយការស្តារឥតគិតថ្លៃតាមលេខ 866-789-1511 ។

## ប្រវត្តិ

ក្នុងឆ្នាំ 2009 យុវជន 10 នាក់បានប្តឹងរដ្ឋវ៉ាស៊ីនតោន ដែលយុវជនទាំងអស់អាចមានសេវាកម្មសុខភាពផ្លូវចិត្តបានល្អប្រសើរ ។ ជាលទ្ធផលនៃសំណុំរឿងនេះ ក្រុមអ្នកកំណត់បានបង្កើតកម្មវិធី "Wraparound ជាមួយសេវាកម្មបន្ទាន់" (WISE) ។ គោលដៅមួយនៃ WISE គឺដើម្បីកាត់បន្ថយចំនួនយុវជនវ៉ាស៊ីនតោនដែលត្រូវបានដាក់ឱ្យនៅក្រៅផ្ទះរបស់ពួកគេ ។

**Wraparound** គឺជាវិធីសាស្ត្របន្ទាន់ និងសន្តិភាពយន្តការក្លាយជាបុគ្គលម្នាក់ៗ ទៅនឹងតម្រូវការសំបុក (ជាពិសេសកុមារ យុវជន និង គ្រួសាររបស់ពួកគេ) ដូច្នេះពួកគេអាចរស់នៅក្នុងផ្ទះ និងសហគមន៍របស់ពួកគេ និងយល់ដឹងពីក្តីសង្ឃឹម និងសុចរិតរបស់ពួកគេ ។

## ចង់ចូលរួមទេ?

សម្លេងរបស់អ្នកអាចជួយធ្វើឱ្យសេវាកម្មសម្រាប់យុវវ័យប្រសើរឡើង ។ គ្រួសារ យុវជនប្រព័ន្ធដែកុមារ (FYSPTS) គឺជាផ្នែកដ៏សំខាន់នៃរចនាសម្ព័ន្ធគ្រប់គ្រងដែលកំពុងធ្វើការដើម្បីធ្វើឱ្យប្រព័ន្ធប្រសើរឡើង ។

សិក្សាបន្ថែមទៅទីនេះ ៖ [FYSPT.com](http://FYSPT.com)

